

សាស្ត្រិកប្រព័ន្ធខ្សែកទិន្នន័យដើម្បីរំលែកអាជីវកម្មជាតិក្នុងសំណង់នៃសាស្ត្រ

(TSTD — TA 7305-CAM)

បច្ចេកទេសជាប់ឆ្នាំរោង

នាទី ២០១៧



ខែ ឧសភា ឆ្នាំ ២០១៧

សាខាបន្ទូន

គម្រោងបង្ហាញព្យូរដៃកីឡាដើម្បីបង្កើនជលិកភាពដីព្យូរតាំបន់ទន្លេសាប (TSTD) ជាតម្រោងដំនឹងយ បច្ចេកទេសដែលផ្តល់សហ-ហិរញ្ញប្បទានតែសំណងសម្រាប់អនុវត្ត ដោយរដ្ឋាភិបាលហ្មំងទ្វាងដី មួលនិធិដែកអី-អាសី និងថែកវិលកកុទិនិសាធារណៈរដ្ឋកូនី និង ធនាគារអភិវឌ្ឍន៍អាសី (អឌីបី) ។ ការដ្ឋាជិបាលកម្ពុជា ចូលរួមបង្កើតមិនមែនជាថីក (ធនាគារមនុស្ស ការិយាល័យបំពេញការងារ...) សម្រាប់អនុវត្តគម្រោង។ ធនាគារអភិវឌ្ឍន៍អាសី ជាអ្នកចាត់ថែងប្រព័ន្ធឌីការដ្ឋានៗ ដំនឹសមុខទ្វាមាស់ដំនឹងយ ។ គម្រោង កំពុងធ្វើការសាក ល្អដបង្ហាញព្យូរដៃកីឡាកសិកម្ពិនិង ផ្តល់សេវាតំបន់មានជនបទ ដើម្បីបង្កើន និង ពាណិកប្រាក់ប្រកាប់ចុះឈើលូរបស់គ្រួសារកសិករខ្លាតក្នុង ក្នុងខេត្ត កំពង់ចាម កំពង់ដំ ស្រីមកប និង បន្ទាយមានដំយ។

គម្រោងបានអនុវត្តកម្មវិធីធ្វើបង្កាញព្យាប់ចេកវិញជាលិតកម្មដំណាំហែន ក្នុង ខេត្តកំពង់ចាម និង ខេត្តកំពង់ចំដោយសហការជាមួយ ក្រុមហ៊ុនត្រាប់ពុជបែន្ទី អីស្សីជីស្សីដ អិនធើណែនសិនណាល (East West Seed International) ក្នុងរូបភាពកិច្ចសហការភាពជាដែករោគណ៍ ។ អ្នកបង្រៀនទេសរបស់ក្រុមហ៊ុន បានសហការជាមួយមានឯកសារកម្ម នៅតាមមូលដ្ឋានក្នុងខេត្តទាំងពីរ បានអនុវត្តកម្មវិធីធ្វើបង្កាញ និងបណ្តុះបណ្តាលបង្រៀនទេសដិតកម្មបែន្ទី ដោយប្រើវិធីសារស្ថិតិថ្មីនូវផ្លូវជាក់ស្អែង (សាលាផ្លូវបែន្ទីកសិករ) ជាកំហង់តាមដំណាក់កាលលួតលាស់ ពេញមួយដែលកំណើ។

សៀវភៅណែនាំបច្ចកទេសសម្រាប់កសិករ ស្តីពី បច្ចកទេសដំនោះជ្រើន នៃ តានជូបចំឡើងដើម្បី ផ្តល់នូវចំណោះដឹង និង ចំណោះធ្វើជាក់ស្អែង ដល់គ្រួសារកសិករ ស្តីពី ការដំដីណាំនៃ តាមបច្ចកទេសចិត្ត ដែលអាចដំបានគ្រប់រដ្ឋ ពេញមួយឆ្នាំ។ បច្ចកទេសចិត្តនេះ ជួយគ្រួសារកសិករ ឲ្យមានប្រភពចំណុលចិត្ត ជាប្រចាំហើនមួយឡើត ដោយប្រើប្រាស់ឱ្យការនៃកោអស់លទ្ធភាពនូវដានដី-ទីក និង ដានដានដូចជាលោកស្រាមាន។

ຂិះសារក្នុងសៀវភៅរាជាណែនកនាំបច្ចេកទេសសម្រាប់កសិករនេះ បានផ្តល់បច្ចេកទេសអនុវត្តន៍ ហើយ សៀវភៅនឹងបានក្រោមគ្រប់ពុជបន្ទី អីស្សីដីស្សីស្សីដី សម្រាប់កសិករ ដោយធ្វើការលើជំហានអនុវត្តដាក់ស្អែង និង បទពិសោធន៍ទទួលបានដោតជីយក្នុងការដោជីណាំនេះ រយៈពេលពីរដូរក្នុងមក នៅក្នុងខេត្តទាំងពីរ ។ ក្នុងការរៀបចំកសិករ មានការចូលរួមយ៉ាងសកម្ម ក្នុងការធ្វើប័ត្រនិតិ និង ការសម្រួល និងបន្ទីមខ្លឹមសារបច្ចេកទេស កំពុងដាក់ ធ្វើការចេញបច្ចេកទេស សៀវភៅ និង ប្រាស់យទាក់ទងផ្សេងៗផ្សោយ ការកែត់គ្រាសំរាប់គ្រប់គ្រងកសិករនេះ និង វិភាគសេដ្ឋកិច្ចជាលិកកម្ម ហើយ លោក លី លាងហើ អនុប្រធានក្រោមទីបីក្នុងរឿង និង អ្នកជំនាញផ្លូវការ និង ផ្សេងៗផ្សោយបច្ចេកវិទ្យា។

ការអនុវត្តន៍កម្មវិធីដើរីបង្ហាញ និងបណ្តុះបណ្តាល ស្ថិតិ ការផ្សេងៗរាជរដ្ឋាភិបាល តាមបច្ចេកទេសដើម្បីនេះ អាចទទួលបានជាគិតជំយ ដោយសារមានការគាំទ្រដាប់ជាបន្ទី ថ្មាក់ដឹកនាំ និង បុគ្គលិកក្រុមទីប្រើក្រាមព្រមទាំង ពី លោកប្រាក់ ថានអមិដា ប្រធានសម្របសម្រួលគម្រោង TSTD និង ជាអគ្គលេខាធិការអន នៃក្រសួងកសិកម្ម ត្រូវប្រមាណៗ និង នេសាទ និង ពីមន្ត្រីកសិកម្មខេត្ត ទាំងពីរ។

ខែ ឧសភា ឆ្នាំ ២០១២

គំនាក់គំនងពីរិយាល័យបន្លេម

ເບີກ ໝີ່ ລາຍງບີ

អកដំនាចោផែរ និង ជ្រុញដាយបចេកវិទ្យា នៃគម្រោង TSTD

អីម៉ែល : lyleanghy@gmail.com

១ គាររៀបចំវិសិទ ត្រួវការ

- សំអាតដីចំការ និង ផើសស្តីបេញឱ្យអស់
- ភ្នែរ រាល់ដីឡាចានម៉ោងលូ ហើយហាលុខាចានពី១០ ម៉ោងដៅ ។
- ភ្នែរ (គោរបី ឬ គោយនុ) ធម្មោ ១៥ ម៉ោ ២០ សង្គមីម៉ោ។




ការបើករងដាំ

- ទទួលនឹង** ពី៩ពី៩ ម៉ោ ១ម៉ោ និង បណ្តុាយទៅតាមលទ្ធភាពដី ដែលកសិកអាចត្រួវប័ត្រងបាន។
- កំពស់** នៅថ្ងៃរោច្រាសពី ២ ពីក ម៉ោ ៣ ពីក ហើយនៅថ្ងៃនៃស្អាតី ៣ ពីក ម៉ោ ៥ ពីក។
- ការដាក់ដី** ដាក់លាមកសត្វស្អាត ឬ ដីកំបុស្តី ក្នុងបិមាណពី ១ ម៉ោ ២ ពីខ្លួនក្រាម ក្នុងផ្ទៃដីដែលម៉ោត្រួវបាន កប់ត្រាប់បាត់ដែល ដោយប្របល់ការឲ្យស្វែនលូជាមួយដីដែល។
(សូមមេីនការងរបីប្រាស់ដី នៅទំព័រខាងមុខ)
- ការគ្រប់ដែន** អាចធ្វើបានពីរបៀបដើម្បីទៅស្ថាត់ការហរ្បប្រាជៈដែលបានសំណើមជី បន្ថយការដុំស្តី



- ប្រើប្រាស់ត្រាប់ដែន ដើម្បីបានរណោដាំក្នុង និង ប្រើប្រាស់ម្រាប់បានរណោដាំក្នុង ម៉ោង ៤០០ ឬ ៥០០ ម៉ោ។
(ចំណាយគុណ៌១,៥ម៉ោ ឬ ២ម៉ោ)
- ប្រើប្រាស់ត្រាប់ដែន លើចង់ត្រាស្ទិចគម្របន៍។ រណោដាំក្នុងបានរក្សាទិន្នន័យ នៅនៅ តាមទេរីន


ការផ្តើម ដោយប្រើប្រាស់ប៊ីអុបង្ហប់



២. គារធ្វើនៅចល្លោះក្នុង

ការធ្វើនៅបណ្តុះក្នុងបន្ទះ គឺអាមេរិក្រាប់ដុះបានល្អ កាត់បន្ទូយការណូយក្នុង និង អាមេរិក្រាប់ជំណាំបានពីការផ្តល់ដម្លិទិ៍ សត្វលិតចថ្នាំ (ដែលមកយាយឱ្យក្នុងជំណាំ)។ នៅបណ្តុះក្នុងបន្ទះ អាមេរិក្រាប់ចាំបាច់បំខាន់ក្រាម៖

- ជំបូលសំរាប់គ្រប់រំភ័យ: ពី ១,៥ ទៅ ២ ម៉ែត្រ ដើម្បីដាក់
ស្រួលចេញចូលចំកំក្នុងបន្ទះ។
- កំពស់រំភ័យ: ពី ០,៥ ទៅ ១ ម៉ែត្រ ពីដី
- ទទួលការ: ពី ០,៥ ទៅ ១ ម៉ែត្រ
- មានជំបូលការពារទីក្រោះ ហើយគ្រប់ពីលើជំបូល
ដោយសំណាត់ដើម្បីកាត់បន្ទូយកំដៈថ្វី។
- មានជន្តំដើរពីសំណាត់មុង ដើម្បីការពារសត្វលិត។



៣. គារប្រាយជ្លាយដីសម្រាប់ជនជាតិ

- យកដីចំនួន ២ភាគ លាយជាមួយដីលាមកាគាត់ចំនួន ១ភាគ ដែលអង្ការ ពី ៤ ទៅ ៦ភាគ បុរាណដាយជាមួយម៉ោត បុរាណស្រីដីច្បាំខ្សោយលើត ចំនួន ១ ភាគ។ (ដែលអង្ការម្រាវក្រាំទីក្រឹង: ពេល ពី៣ ទៅ ៤យ៉ាវ)។
- យកល្អាយដែលមាន លាយប្របល់ ហើយយកទៅលើង បុរាណចំណាំអស់ ដូចរាយដីដែលបានប្រើប្រាស់នៃការប្រាយជ្លាយដីបណ្តុះបែបនេះ គឺ:
 - គ្រាប់ដាយដី: បុសដុះលូតលាស់លូ
 - កូនបន្លេស្រួលយកដីជាតិបានគ្រប់គ្រាន់
 - សម្លាប់មេភាព(ដម្លី) ដែលបង្ហើតុនបន្លេរល្អយ
 - សម្លាប់គ្រាប់ស្វាប់ផ្លូវដែលដុះដោកមយកដីពីកូនបន្លេ
 - សម្លាប់ពងសត្វលើត និង សត្វលើតចំងក្រុងដីដែលបំផ្តាក្រាប់បន្លេ



យកដីបណ្តុះដែលបានបើងហើយ ទូកខ្សោយក្រដាក់សិន មុននឹងដាក់ចូលការឆ្នាង បុរាណបណ្តុះ



៤. គារផ្តល់បណ្តុះគ្រាប់

- ត្រូវរាយបច្ចេកទេសជាបន្ទាន់ និង ក្របាយក្រឡាម (ដើម្បីមានពេលដាក់ដីឆ្ងាប់បាត់)
- ការបណ្តុះក្នុង អាចធ្វើបានពីរបៀប៖

ការបណ្តុះគ្រាប់ជាមុន៖

- ធ្វើបន្ទាន់ចំនួនពីរយ៉ាប់ ទីបីយកទៅបណ្តុះក្នុងកន្លោះ។
- យកគ្រាប់ជាក់ពង្រាយក្នុងក្រុណាត់ស្សីដកទីក រូគ្រាប់នេះខ្សោយបែល
- ស្រាវចនីកជាក់ផ្តល់ថ្ងៃ ដើម្បីខ្សោយក្រុណាត់ស្សីលើមហ៊ុត
- ធ្វើសិសយកគ្រាប់បែកមាត់ចាប់ ជាក់ទូគ្រាប់ក្នុងទឹកនៅលើ បុរាណ៖ (នេះ) ចាសបណ្តុះ
- កប់គ្រាប់ជីវិត ១សង្គមីម៉ោត្រ (កន្លោះថ្ងៃដែល)។ បើកប់គ្រាប់ផ្លាងពេក បុរាណ កៅតែក ធ្វើខ្សោយគ្រាប់ជីវិតមិនបានលូ
- យកកន្លោះ បុរាណ ចាសបណ្តុះដែលជាក់គ្រាប់ហើយ ជាក់ក្នុងពាងបណ្តុះក្នុងឲ្យបានត្រឹមត្រូវ។
- ស្រាវចនីកផ្តល់ពេលព្រឹក ប្រណ្ឌចិត្តរោគ។ បើដើសុំ រាយគ្រាប់ជីវិត មិនជីវិត។

ការជាក់គ្រាប់បណ្តុះដោយផ្ទាល់ក្នុងចាសបណ្តុះ ឬ កន្លោះ (បណ្តុះគ្រាប់ស្អែក)

- យកគ្រាប់ ចំនួនទូគ្រាប់ជាក់បណ្តុះផ្ទាល់ក្នុងទឹកនៅលើ បុរាណ៖ ចាសបណ្តុះ
- ស្រាវចនីកខ្សោយដោក ទីបីយកចាស ឬ កន្លោះដែលជាក់គ្រាប់ហើយ ទៅជាក់ក្នុងពាងបណ្តុះ ក្នុង។
- ស្រាវចនីកផ្តល់ពេលព្រឹក ឲ្យដោក។ បើដើសុំ រាយគ្រាប់ជីវិត មិនជីវិត។



៥. គារជាមុននៅលោក

ដើម្បីធ្វើសាងកូនអន់(សន្យប់)ភ្នាយពេលដាំ តែត្រូវបន្ថយការស្រាថទីកូននននោះ និង ដាក់រាបីត្រូវពន្លឹះចេរយោះពេល ពី២ ខែ ៣ថ្ងៃ ដើម្បីពង់កូន។ កូននននោះ អាយុពី ៧ ខែ ១២ថ្ងៃ ទីបអចជាំបាន ។

- មុនជាំកូនបើរាយ ត្រូវបញ្ចូលទីកតាមចន្ទាន់ (សំរាប់ដាំគ្រប់ប្រាសី) ឬ ស្រាថទីកបើរាយ ដែលគ្របដោយ ចំបើន ។ ដាក់ដីគិតិមានរណីក្នុង ត្រចប់លាយជាមួយដីខ្សែស្តុ ។ (មើលតារាងរបីប្រាស់ដី នៅទីតាំងរាយមឺន)
- កប់ដីដូចត្រូវពី ៨ ខែ១០ សង្គមឱះពេល ពី ៦ ខែ ៧ថ្ងៃ ដោយស្រាថទីកយ៉ាងតិច ពី ៥ ខែ ៦ ដង មុនពេលជាំកូន។ ត្រូវដាំ កូននននោះ នៅពេលល្អាច មេយគ្របដាក់លូ។



- ជាំកូនននោះ ត្រូវដីបណ្តុះ (ដីកំណើត)។ ហាយជាំកូនននោះ កប់លិចដើម (លិចដីបណ្តុះ) ពីរពារៈវាមាបធ្វើ ឱ្យដើមរបស់ កូន ននោះ ល្អយបាន។



របៀបដកកូនបន្លំ ចេញពីចាស
បណ្តុះ តី យកម្រាមុញ្ញបាត់
ចាស ឡើងលើ ហើយដំឡើង
ដកកូនបន្លំផ្លូម។ ពីរន្ទចាស
បណ្តុះ ដើម្បីកំខួចដាច់បុសកូន
បន្លំ។

ជាំកូនននោះ ត្រូវដីកំណើត

៤. នាមថែទាំ

៤.១ ការដាក់ដីបំបែន

គុណភាពជាន់ននោះត្រូវបានរាយការណ៍ដោយត្រូវដាក់ដី និងស្ថាបន្ទីការងារប្រចាំឆ្នាំ ដែលត្រូវដាក់ដី តី អាស្រែមួយទៅតាមប្រព័ន្ធដី។ ចំពោះដីដែលល្អាយ ត្រូវបានខ្សោច ត្រូវដាក់ដីផ្លូវការលើផ្លូវការ ហើយដីខ្សោច ត្រូវដាក់ដី ពី ៩ ទៅ ៣៥ ឆ្នាំ ហើយដីខ្សោច ត្រូវដាក់ដីល្អាយ (ត្រូវបានខ្សោច) ត្រូវកិចចាងដីដាក់លើដីល្អាយ (ត្រូវបានខ្សោច) ចំនួន ២ភាគ៣ បុ ពាក់កណ្តាល។

បិមាណ និង ពេលវេលាដាក់ដី

ពេលវេលា	ប្រភេទ និង បិមាណដី	កំន្លែងកប់ដី
ត្រាប់បាត់ មុនពេលជា ១៥ថ្ងៃ	ដីសរីក្នុង (លាមកសត្វដែលពុកធុយ បុ កំបីស្តី) ចំនួនពី ១ ទៅ ២ តីឡូក្រាម ត្រូវដាក់ដីនៅ	កប់ដីកណ្តាលរាយ (ពេលរូបបំងដាក់គម្របង)
ត្រាប់បាត់ (មុនជា ក្នុងពី ៣ ទៅ ៥ថ្ងៃ)	ដីប្រព័ន្ធ ២០-២០-១៥ បុ ១៥-១៥-១៥ ចំនួន ៥ក្រាម (បុ កន្លែស្ថាប្រព័ន្ធយស្សី បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវដាក់កណ្តាលរាយ	ដាក់កណ្តាលរាយ កប់ប្របល់ជាមួយដី រូបស្ថាបន្ទីការងារខ្សោច បុ ជាក់កប់ កណ្តាលរាយការងារខ្សោច ៥-១០ សង្គមីម៉ែត្រ
ក្រាយជាំក្នុងបាន ពន្លេ	ដីអូយី ៤៦-០-០ ចំនួន ១,៥ក្រាម (បុ ១ ក្នុងស្ថាប្រព័ន្ធដីក្នុង) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ៨-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ២រ៉ូ)
ក្រាយជាំក្នុងបាន ពី ១២ ទៅ ១៥ថ្ងៃ	ដី ២០-២០-១៥ បុ ១៥-១៥-១៥ ចំនួន ៥ក្រាម (បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
ក្រាយជាំក្នុងបាន ពី ២០ ទៅ ២៥ថ្ងៃ	ដី ២០-២០-១៥ បុ ១៥-១៥-១៥ ចំនួន ៥ក្រាម (បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
ក្រាយជាំក្នុងបាន ពី ៣០ ទៅ ៣៥ថ្ងៃ	ដី ០-០-៦០ ចំនួន ៥ក្រាម (បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
ក្រាយជាំក្នុងបាន ពី ៣៥- ទៅ ៤៥ថ្ងៃ	ដី ០-០-៦០ ចំនួន ៥ក្រាម (បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
ក្រាយជាំក្នុងបាន ពី ៤៥ ទៅ ៦០ថ្ងៃ	ដី ២០-២០-១៥ ចំនួន ៥ក្រាម និង ដី ០-០-៦០ ចំនួន ៣ក្រាម ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
ក្រាយជាំក្នុងបាន ពី ៦០ ទៅ ៧៥ថ្ងៃ	ដី ០-០-៦០ បុ ១៦-២០-០ ចំនួន ៥ក្រាម (បុ ១ គម្របដបទីកសុទ្ធតុច) ត្រូវ ១ ដីម/គុម្ភ	កប់ដីចំងាយពីតិតល់ននោះ ១៤-១៥ សង្គមីម៉ែត្រ (១ ដីម ជាក់ ១ រ៉ូ)
សំគាល់៖ ការដាក់ដីគឺម៉ែត្របំផុត និង ដីគឺម៉ែត្របំផុត ត្រូវធ្វើបន្ទាត់បញ្ជីការប្រមូលដល់ននោះ។		

របៀបដាក់ដី

ដាក់ដីដើម្បីខ្សែជំណាំស្រួលយកបានហើន គឺដាក់ដីហើយ
ត្រូវស្រាថទីកភាម។

- ការដាក់ដីទ្វាប់បាត់: ដាក់តាមពេលវេលាន ហើយ ប្របល់
ជាមួយដី បុដាក់តាមរណ្តាលិមួយ។ ទីប្របល់ដីក្នុង
រណ្តាលិមួយសញ្ញ។
- ការដាក់ដីបំបែន: កប់ដីក្នុងរដ្ឋចោះពី សងខាងរណ្តាលក្នុង
(ចំងាយពីតល់ ពី ៤ ទៅ ២៥ សងតិច) ដែលអាយុជំណាំ។



៦.២ ការស្រាថទីក

- ស្រាថទីកនៅពេលហើក (បន្ទាប់ពីទីកសរឡើងស្តុតពីស្តីក) និង ពេលណ្ឌាច ឬ បញ្ចូលទីកតាមចន្ទាន់រៀង
- ត្រូវស្រាថទីកឱ្យបានឡើងទាត់ ដោយមិនត្រូវខ្សែជំស្តុត ជាពីស់សបន្ទាប់ពីដាំក្នុងហើយ ពីរាងក្នុង
ជំណាំត្រូវការទីក និង ដីសំរាប់ការដុះលូតលាស់ បុស ដើម ស្តីករបស់វា នៅពេលចេញផ្ទាល់ ត្រូវស្រាថ
ទីកឱ្យបានឡើងទាត់ដឹងដឹង ។ នៅដែលកាត់កាលនេះ: បើមិនទីកគ្រប់គ្រាន់ទេ និងបណ្តាលិមួយការចេញ
ផ្ទាល់ និង ផ្តើមិនបានល្អ។
- បើពិនិត្យយើងឱ្យដឹងថាគ្រោរតល់ស្តុត (សំគាល់បាន ដោយមិនអាចលើការដឹងទីកបំផុតបាន) ត្រូវស្រាថទីក
បន្លែម ។ បើដឹងថាក្រោរ តល់នៅនេះ សើមខ្សោះ (សំគាល់បានដោយ ច្របាប់ដីមានទីកហេរិកាមម្រាម
ដី) មិនត្រូវដាក់ទីកបន្លែមឡើយ។ បើដាក់ទីកបំផុម និងរាបងាយធ្វើឱ្យដឹងកំទឹកខ្សោះ ធ្វើឱ្យរាល់យុស
និង ងាប់ដើម ននោះ បាន។

៦.៣ ការកាត់ខ្លួននៅក្នុងបន្ទាប់ពីដាក់ដី

បន្ទាប់ពីដាំបានរយៈពេល ពី ២៣ ទៅ ២៥ ថ្ងៃ
ហើយ ដើមននោះចាប់ផ្តើមបែកខ្លួន ពីដើមម៉ោ គេ
ត្រូវកាត់ខ្លួននៅនោះ ដុះចេញពីដើមម៉ោ កន្លែងដែះចេញ ឬ៖
ក្រាមពេល (ធម្មតា ក្រាមខ្សោះដី ១០ ឬ៖) ចាប់ពីដាំ
ក្នុង ហរូបដល់ដាំបាន ២៥ថ្ងៃ ដើម្បីទ្វូនដើម ននោះ
ទទួលដើរតិចពីក្រាមបានគ្រប់គ្រាន់ និង លូតលាស់
បានលើវីន។



៦.៤ ការធ្វើស្ថាន

ដើម្បីឱ្យនៅង ផ្តល់ជំនាញ គេត្រូវធ្វើស្ថាធិចានស្ថាត ទៅបីជាមួយគ្រប់បៀន បុគ្គលាស្ទិច កំដោយ ។ គេត្រូវដកស្ថានកាមចន្ទានេះរហូតដល់ ពីរការវាតាដម្រកសត្វិកចំនួនប៉ាញ្ញូងដំណាំ និង មួយដំឡើងដល់ដំណាំ។

၂။ ဘဏ္ဍာနီ ဆန္ဒနည်တော်ကြံ့ခဲ့ခြင်း

၇.၁ ជមីទំលើងសីក

ជម្រើនេះ វាកៅតមានលើស្តីក វាយើងអាមេរិកយើងមានចំណុចអូច ពណ៌លើឃីង រដ្ឋបាន ហើយដំណឹង នេះ ពួបជាពណ៌ត្រាតា នៅពីក្រោមផ្ទុក ស្តីកមានដំស្តីករដ្ឋបាន ផ្សេងៗ។




លក្ខណៈជម្រើស	យុទ្ធសាស្ត្រកុងការគ្រប់គ្រង
<ul style="list-style-type: none"> • ធ្វើឲ្យស្ថិកដំណាក់ខ្លួនពណ៌រលើផ្លូវដំឡើងដំឡើង ហើយផ្លួនពីដើមមួយទៅដើមមួយ ដោយសារស្អីរ។ • វាគ្មោងតាមរយៈមនុស្ស សត្វ ស្រាវចនីក ឱ្យល់ ត្រូវ ម្នប់ពេក និងគ្រាប់ពេក។ • កុងករណីធ្លន់ធ្លា វាដោះឲ្យដាប់ដើម និង បាក់បង់ទិន្នន័យ។ 	<ul style="list-style-type: none"> • ជាដំណាក់ឆ្លាស់ • ធ្វើអនាមយច្ចារម្បានស្អាត ដូចជាកាត់បេញ នឹងការ ឯកចាលបង្កើតស្ថិក បុ ដើមដែលកើតជម្រើស។ • តាក់ពេកដំឡើង និងស្ថិកទូទាត់ល្អ • ធ្វើសរុងមានសំណើមប្រើប្រាស់ពេក • បើប្រាស់ពួកដែលនិងជម្រើស ប្រសិនអារម្មណ • បើបីចុះព្យាបាល និងការបារិជម្រើសជំនួយដែលមានគាតសកម្ម ដូចជា៖ ថ្វី មេកាញុកសុលិប+ប៉ែកូប្រីប metalaxyl+ mancozeb , ប្រុពីនុប Propineb, កូវីហេង្វីកសាយ Copper Hydroxide បុ ថ្វី ព្យាបាលជម្រើសជំនួយ ដែល អនុញ្ញាត ឲ្យប្រើនិងមានប្រសិទ្ធភាពខ្ពស់ ដែលមានលក់ នៅតាមទីផ្សារ។

សំគាល់៖ ត្រូវបានចូលរួមជាប្រធានបទ ពីពាណិជ្ជកម្ម ដោយបានចូលរួមនៅពេលវេចប្រាប់។ ចូលរួមជាប្រធានបទ នឹង ខាងក្រោមនេះ។

៧.២ ជម្រើនខាងចុងស្ថិកភាពក្រឹកការណា (Gummy Stem Blight)

ជម្រើន៖ កើតមាននៅលើដំណាក់អំបូរស្ថិក
មានដែលការង Cucurbita ដូចជា ននាង ត្រឡាច
ល្អ ត្រសក់ ឯទេរក។



ការគ្រប់គ្រង និង វិធីកំណត់:

ឈតសញ្ញា	វិធានការបង្ហាញប់ស្ថាត់
<ul style="list-style-type: none"> គេយើព្យូស្ថិកចាប់ផ្តើមខាងចុងរដ្ឋមាន ស្ថិក ជាការង ត្រឹកការណា វិភាគលើបាលដល់ដើម និង ពាល់បើស ដើមទាំងមួលបើគ្នានាការការពារ បាត់បង់ទិន្នន័យ និង ដើមនិងដាប់ 	<ul style="list-style-type: none"> ការធ្វើអនាម័យចំការបានល្អ និង ដំណោះស្រាស់ដែល មានអំបូរុខសពិពុក Cucurbita អាចធ្វើឱ្យកាត់បន្ថយ ជួយបង្ហើជម្រើន៖ នៅក្នុងដី ចំការ។ នៅពេលមានកើតមានជម្រើនៗទៀត គេត្រូវកាត់ បុ ដកដូរ ដែលបានជម្រើយកទៅកំបុង បុ ដកបាល ឲ្យឆ្លាយពីចំការ។ ក្រោពីវិធានការអនាម័យខាងលើ គេអាចបាត់ច្បាប់ការពារ ជួយ ដោយប្រើប្រាស់ជួយ មានដូចជា៖ ច្បាំ មេតាគ្នាកសីល + ម៉ែកូបេរូប Metalaxyl+ Mancozeb, ម៉ែកូបេរូប Mancozeb, ប្រូពីនឹប Propineb, ឱីហ្មុណុកុណាបេរូល difenoconazole បុ ច្បាំជួយ ដែលមានកម្រិតព្យាបាលខ្ពស់ ជានេះ ដែលបានអនុញ្ញាតឱ្យលក់ប្រើនៅកម្ពុជា។

ព.៣ ដង្គរម្បលស្តីក

ដីរៀនេះ បំផ្តាញដំណោះស្រាយរមានដែលតាម Cucurbitaceae (ជុចជាន ននោះ/ត្រសក់/ត្រឡាច)។ វាបំផ្តាញគ្រប់ដំណាក់កាលលួយតាមសំរបស់ដំណោះ។



វិធានការគ្រប់គ្រង និង កំពាត់

- ត្រូវគ្រឹតពិនិត្យចំការ ឲ្យបានឡើងទាត់
 - ចាប់ដង្គរដោយដែលមានការបំផ្តាញញុកចុច។
 - បានឡាច្នៃសំលាប់សត្វលូក ដូចជា ៖ ឆ្នាំ ត្បូរឈរហូស + សាយកើមេត្រីន Chlorpyrifos+ Cypermethrin
 - ឆ្នាំ សុីកើមេត្រីន (Cypermethrin / Nato) និង កើមេត្រីន Permethrin។
 - ប្រើប្រាស់ឆ្នាំគិមី មានប្រសិទ្ធភាពធ្លៀងឡើត ដែលមានការអនុញ្ញាតឱ្យលក់ប្រើ នៅកម្ពុជា។

៧.៤ ថ្ងៃ

ថែនេះ បំផ្តាញដំណោះស្រាយរមានដែកជាង Cucurbite (ននោងត្រសក់/ត្រឡាច) និងពុទ្ធកប់ខ្លួយកដ្ឋាន ដូចជា ត្រប់ បែងធ្វើ ដឹងដឹរ។ វាបំផ្តាញស្ថិក ត្រូយខ្លឹម នៅត្រប់ដំណាក់កាលលូកលាស់របស់ដំណាំ ចាប់ពី កុនដំណាំ រហូតដល់ពេលប្រមូលដល់។

វិធានការគ្រប់គ្រង និង កំចាត់៖

- បេសីក បុ មេក ដែលបំផ្តាញខាងចោល
(ត្រូវកំបុ ជុគចោលផ្សាយពីចំការ)។
 - ប្រើអន្តាក់ការស្ថិតិបាបចង់កៅសូពណ៌លើផែង
 - បាន្តំចុំផ្លូវពីធ្មជាតិ
 - ប្រើឆ្លាសិចតម្របដឹង
 - បាន្តំចុំគឺម៉ោង និងសំលាប់សត្វលិត ដូចជា៖
ចុំ មេត្តុមិល Methomyl ចុំអីមិជាគ្រីដ Imidaclopride
ចុំ ភ្លើកីរូស + សីកីទ្រីន Chlorpyrifos + Cypermethrin (Nato)
និង ចុំមានប្រសិទ្ធភាពផែងទៀត ដែលបានអនុញ្ញាតឱ្យលក់ប្រើប្រាស់នៅកម្ពុជា។



៨. គារកត់ត្រា ចំណាយដំណាយមិនអាច សិរី ពីវាគាល់សេច្តីបិទ្ធេ

៤.១. ការកែត្រាចំណាយចំណូលដលិតកម្ម

ការកំតាំងត្រូវរាល់ខ្លួនចំណាយចំណូល មានសារ៖ សំខាន់ណាស់ ។ មាន ហេតុផលជាប្រើប្រាស់ ដែលគេ ចាំបាច់ត្រូវកំតាំងត្រូវប្រចាំ ពីចំណាយចំណូលដលិតកម្ម ។ ហេតុផលចំបងមួយចំនួន មានដូចជា៖

ប្រសិនបើត្រូវការរកត់ត្រាតីអ្និដល្មុវបានចំណាយ ហើយអ្និដលបានចំណូលនោះទេ យើងនឹងមិនអាចដឹងបានទេ ថាគើត មុខដំឡូង (ដួចជា ការដំបែង) របស់យើង ខាត បុ ចំណោញ? ឬចងចាំថា ការទទួលបានព្រាក់ចំណូលរាល់ថ្វី មិនមានន័យថា យើងបានទទួលបានកំណោញនោះទេ ។

ប្រសិនបើយើងដឹងច្បាស់ពីមុខចំណាយ និង មុខចំណូលច្បាស់លាស់ យើងអាចវិភាគឯកដើម្បី ត្រូវបានការកំណត់ឡើង ការកំណតានចំណោតរួចន។

កំណត់ត្រាអាជ្ញរបីប្រាស់សម្រាប់ធ្វើដែនការចំណាយនៅពេលអនាគត ពីរបោះយើងអាចដឹងពីកំលែល និងដែនជាន់ដែលក្នុងចំណាយ ។

គោលដៅចំបងនៃធ្វើដំឡាតាំ ឬ ធនលិកកម្មអ្នកម្មយ គីរកបានចំណោញ និង ការតែចំណោញចូល ។ ប្រាកចំណោញ ជាដែលសង (ឬ តាមខុសត្រាតីដើរមាន) រាយការក្រោកចំណោញ (បានមកពីការលក់ធនលិកដល ឬ សេវាកម្ម) និង ក្រោកចំណោញទាំងអស់ ។ ចំណាយ អាចបែងចែកជាអ្នកដោយ គីរកបានចំណោញ និង ការតែចំណោញចូល ។

(៩) ចំណាយថ្វី (មិនប្រើប្រាល*) តើជា ចំណាយមូលដន៌ ដែលប្រើមួយសារមិនខ្ចប់ បុ មិនអស់ ដូចជាតី សំណង់ ហ្មាំង សំការ៖សាងសង់ត្រឹមត្រសក់ ធម៌ស្រាថមួយទីក ប្រព័ន្ធស្រាថស្រពដំណើរក់ទីក ឃាងបណ្តុះ ធ្វើតិច ឡ្វេងមាន់ គគីងចក្រ..... ដែលមានតំល់ (ត្រូវការតំលោះ) ជាប្រចាំ ទោះជាមានការផែលិត បុក់ ត្រានការផែលិត កំដោយ ។ ដោយសារខបករណ៍ និង សម្ងាត់ ក្នុងមុខចំណាយមិនប្រើប្រាល ទាំងនេះ អាចប្រើបានត្រឹមដង (ប្រើមួយ មិនអស់) ហើយ អាចប្រើនៅក្នុងផែលិតកម្ម សាររកាយ។ បានទៀតនោះ គេត្រូវគិតំលោះវា ជាព្រឹត្តសារ/ដង ។ ការ កំណត់ចំនួនសារំលោះដែលខបករណ៍ និង សម្ងាត់ ក្នុងប្រព័ន្ធធំណាយថ្វីនេះ អាចគិតបានព្រឹត្តបែប ដូចជាតាម ចំនួនសារ (ដង) ដលិតកម្ម តាមអាយកាល (រយៈពេល) អាចនៅប្រើបានរបស់វា ។

* មិនក្នុងប្រព័ន្ធបាននៅយោចាត់ នៅពេលទីក្រុង ឬ សារសងសែរីយ (តើចោរ ប្រាសចំណាយហើយ) ខ្លះបើប្រាសប្រើ ឬ មិនប្រាសប្រើក្នុងសម្រាប់ការផែបិតទិន្នន័យ(ដែលបិតជំបូរី)អីមួយ ក៏ដោយ ក៏គុណភាព (តើចោរ វាណាយហើយនឹងមួយដែល ខ្លួនបានសៀវភៅ.....) ហើយ តើនឹងបែនសៀវភៅ និងត្រូវប្រាក់បងបន្ទិចមួយដែល ខ្លួនមានដែរទេ

(២) ចំណាយពូប្បូល គឺជាប្រភេទចំណាយដាក់ស្ថិជសម្រាប់ការធ្វើធម្មជនិតផល បុ សេវាកម្មអីមួយ។ ការចំណាយប្រភេទនេះ រួមមាន វត្ថុធាតុដើម ដូចជា គ្រាប់ពុង ឬ ថ្វី កំពារស ការរៀបចំដី ផ្លូវបុមទីកសាងស្រាព ពលកម្ម..... ដែលត្រូវការ ចាំបាច់សម្រាប់ដិតរបស់ បុ ដលិតផលអីមួយ (ដូចជា បន្ទះ ធនីតិចំបើង ពោត សំណុក មាន ផ្សុក.....) ។

ដើម្បីឲ្យដឹងច្បាស់ ថាគីឡើតាមដំណឹងដែលបានបង្ហាញ សម្រាប់បានត្រឹមណានៅ៖ គេត្រូវការព័ត៌មានជាធាំង ដែលមិនអាចរាយាន ឬការកំត្រាបាបាបំផុត និង បានត្រឹមត្រូវរបស់យើង នៅ៖ទី២ ការកំត្រាបាបាបំផុត និង ការប្រមូលព័ត៌មានចាំបាច់ សម្រាប់វិភាគចំណាយ និង ចំណោញ និង ពម្រអ៊ិសមុខរប់ បុ ដលិតកម្ម តាមពេលវេលា ឲ្យបំផ្តើយកបតាមកម្រវការទីផ្សារ និង ទេនាគតខាងមុខ ។ ឧបាទំនាក់ការប្រើប្រាស់ការចំណាយ ដែលមានកម្រិតខ្ពស់ (អ្នកដាក់បន្ទាន់) អាចប្រើសម្រាប់កំត្រាបំណាយ ចំណុលរបស់ខ្លួន ។

ក. តារាងចំណាយ

ឈ្មោះដលិតកម្ម:			ថ្វីបញ្ចប់ដលិតកម្ម:			
ល.រ	មុខចំណាយ	ឯកតា	ចំនួន	កំលែ ឯកតា	ទីក្រុងកំសុប	

ខ. តារាងចំណុល

ឈ្មោះដលិតកម្ម:			ថ្វីបញ្ចប់ដលិតកម្ម:			
ល.រ	មុខចំណុល	ឯកតា	ចំនួន	កំលែ ឯកតា	ទីក្រុងកំសុប	

៨. ការងារគ្នា សម្រាប់វិភាគចំណាយចំណុលដីកកម្មដំណាំប៉ន្ទូន

កសិករ:	នៅ:
ដំណាំ: (ត្រួសកំរើទីផ្សេង)	ព្យាព:
ថ្វីចាប់ដើម:	ថ្វីប្រឈមបានដឹង:
ធ្វើដើម: (ម៉ោងការាជី)	ចំណុនដើម:

បិយាយ	ឯកតា	ចំណុន ឯកតា	កំឡុង ឯកតា	ទីក្រាក់ សុប	ចំណុនសារ រំលោះ	ប្រាក់សុប ១ រៀង (ផ្លូវ)
១-ចំណាម						
ក-ប្រាក់ចំណុលដីលលក់បាន	គីឡូក្រាម					
ខ-មិនមែនជាប្រាក់ចំណុល(ប្បហ)	គីឡូក្រាម					
	ចំណុលសុប	A				
២-ក-ចំណាមទៅប្រឈម						
កម្មដែលកម្ម (សុប ១វិធីដ៏ដឹង)	ថ្វី (ប្រឈម ម៉ោង)					
គ្រប់ពុង	កញ្ចប់					
ដីគីមិ	សុប្បុម					
ដីធ្លីជាតិ	គីឡូក្រាម					
ដីទីកដំនួយលូតលាស់	កញ្ចប់					
ផ្ទាំកំចាត់ដីផ្លូវិត	សុប្បុម					
ផ្ទាំកំចាត់សត្វលិត	សុប្បុម					
ម៉ាសុនបុមិក	ប្រែងដែលប្រើ					
អន្តាក់ចាប់សត្វលិត	លើត					
	សុបចំណាយ ព្រៃន្យល (TVC)					
៣-ក-ចំណាមពីរ ផ្ទុក ចំណាយក្របខ្លួន						
៤-ក-ចំណាមទៅប្រឈម/ទេស						
កោសុឆ្លាសិច្ឆបដីរង	ម៉ោត					
បង្កាលចំណាយ/ត្រីង	ដើម					
ខ្សោយត្រីង	គីឡូក្រាម					
ចាសបណ្តុះក្បាន	ចាស					
សំណាយពីរត្រីង	ដុំ					
	សុបចំណាយមិនព្រៃន្យល លេខ (TFC)					
៥-ក-ចំណាមទេសទុខ (TC = TVC+TFC)						TC
៦-ក-ចំណាមពីរ ផ្ទុក ចំណាយសរុប (TC)						B
ផ្លូវដើម ១ គីឡូ (ផ្លូវ)						= TC / A
ចំណាមពីរ ១ គីឡូ (ផ្លូវ)						= B / A

